



ថ្ងៃ អង្គារ ០៣ ខែ មេសា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤  
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២១

**សេចក្តីជូនដំណឹង**

**ស្តីពី**

**កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០**

អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ផ្នែកទី៣.១ នៃប្រកាសលេខ ១១៧៣ សហវ.ពជ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់បៀវត្ស និងសេចក្តីណែនាំលេខ៧០១៥ អពជ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចី ព្រមទាំងសេចក្តីណែនាំ លេខ ១៥១ អពជ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ចំណាយការប្រាក់របស់សហគ្រាស អគ្គនាយកដ្ឋាន ពន្ធដារសូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់ខ្ចី ឆ្នាំ២០២០ ដោយផ្អែកលើការគណនាមធ្យមភាគនៃ មធ្យមភាគអត្រាការប្រាក់ឱ្យប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជកម្មក្នុងស្រុកចំនួន ៨ (ប្រាំបី) ដូចខាងក្រោម៖

- ៨,៩២% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
- ៨,៤៩% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចីតែប៉ុណ្ណោះ។ ចំពោះប្រតិបត្តិការខ្ចីប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន អត្រាការប្រាក់ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ១១៩៤៦ អពជ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្តីពីវិធានការប្រាក់ចំពោះបុគ្គលទាក់ទិន ជាធរមាន។ ដោយឡែក ចំពោះប្រតិបត្តិការខ្ចីប្រាក់ក្នុងចំណោម បុគ្គលមិនទាក់ទិន អត្រាការប្រាក់ត្រូវអនុវត្តតាមប្រតិបត្តិការកម្ចីជាក់ស្តែង ដែលមានចែងក្នុងកិច្ចសន្យានិងឯកសារ គាំទ្រច្បាស់លាស់ ដោយមិនអនុវត្តតាមកថាខណ្ឌ ចំណុច ក នៃសេចក្តីណែនាំលេខ ១៥១ អពជ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ស្តីពីការកំណត់ចំណាយការប្រាក់របស់សហគ្រាស ទៀតឡើយ។

អាស្រ័យហេតុនេះគ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ប្រតិភូរាជរដ្ឋាភិបាល  
នាយកបន្ទុកអគ្គនាយកដ្ឋានពន្ធដារ  
អគ្គនាយកដ្ឋានពន្ធដារ  
គង់ វិបុល



**KINGDOM OF CAMBODIA  
NATION RELIGION KING**

**MINISTRY OF ECONOMY AND FINANCE  
GENERAL DEPARTMENT OF TAXATION**  
No. 1005 GDT

Phnom Penh, 19 January 2021

**NOTIFICATION  
ON  
MARKET INTEREST RATE FOR LOAN IN 2020**

Pursuant to the regulation of chapter 3 section 3.1 of Prakas no. 1173 MEF.TD.PrK dated 31 December 2003 on the Tax on Salary and Instruction no. 7015 GDT dated 13 March 2020 on the implementation of withholding obligation of tax on fringe benefits on loan to the employee as well as instruction No. 151 GDT dated 22 January 2014 on the determination of interest expense of enterprise, the General Department of Taxation ("GDT") would like to determine the market interest rate for loan in 2020 based on the calculation for an average of the annual interest rate of 8 (eight) big local commercial banks as follows:-

- 8.92% per annum for Khmer Riel
- 8.48% per annum for the United States Dollar.

The GDT would like to add that the above interest rate is to be used for the purpose of implementation of withholding obligation on tax on fringe benefits on loan to employees only. For loan transaction between related parties, the interest rate shall follow instruction No. 11946 GDT dated 21 August 2018 on the interest rule for related party effectively. However, for loan transactions among the non-related party, the interest rate shall follow the actual loan transaction as mentioned in the agreement with clear supporting documents without following clause 3 points a of the instruction No. 151 GDT dated 22 January 2014 on the determination of interest expense of the enterprise.

Accordingly, all tax entities and all taxpayer's enterprises shall implement the theme of this notification effectively from the date of this signature.

**Royal Government Delegate in charge as  
Director General of the General Department of Taxation  
Signed and Sealed**

**Kong Vibol**